

របាយការណ៍សង្ខេប

ស្តីពី

ប្រតិបត្តិការវិនិយោគ ខុសភា ឆ្នាំ ២០១៤



១. សេចក្តីផ្តើម

គិតត្រឹមខែ ឧសភា ឆ្នាំ ២០១៤ នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅតែបន្តដំណើរការល្អប្រសើរ ដោយសារកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា សំណង់ និង ការនាំចេញផលិត ផលកាត់ដេរនិងកសិកម្ម ។ ចំណែកឯ ថ្លៃទំនិញប្រើប្រាស់មានការកើនឡើងចំរុះក្នុងកម្រិតទាបហើយ អតិផរ ណាប្រចាំឆ្នាំមានកម្រិតក្រោម៥% ។ ការកើនឡើងសកម្មភាពសេដ្ឋកិច្ចនេះបានធ្វើឱ្យការអនុវត្តថវិកាប្រាំ ខែនេះប្រព្រឹត្តទៅបានល្អ ។

២. ការអនុវត្តចំណូល

នៅខែ ឧសភា ឆ្នាំ ២០១៤ នៅរដ្ឋបាលកណ្តាលចំណូលក្នុងស្រុកអនុវត្តបានចំនួន ៨៣០,៥៨ ពាន់លានរៀល គឺបានកើនឡើង ២៤,៦៦% ធៀបនឹងខែ ឧសភា ឆ្នាំ ២០១៣ ។ កំណើននេះទទួលបាន ពីប្រភពពីរធំៗ គឺ ១)អគ្គនាយកដ្ឋានពន្ធដារកើនឡើង ៣៥,២៥% និង ២)អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធកើនឡើង ៧៣,៧៥% ។

នៅខែ ឧសភា ឆ្នាំ ២០១៤ ចំណូលចរន្តអនុវត្តបាន ៨២៦,៣៥ ពាន់លានរៀល គឺកើនឡើង ២៤,២៣% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៣ ។ កំណើននេះបានមកពីចំណូលសារពើពន្ធ ២០,៧០% និង ចំណូលមិនមែនសារពើពន្ធ ៥៨,៣១% ។ ចំណូលពន្ធផ្ទាល់អនុវត្តបាន ១៩៦,៤៤ ពាន់លានរៀល គឺ កើនឡើង ៦៤,៨៩% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៣ ។ ការកើនឡើងនេះដោយសារកំណើននៃ ការប្រមូលចំណូលពន្ធលើប្រាក់ចំណេញ ៩៣,៩៣% ។ ចំណូលពន្ធប្រយោលអនុវត្តបាន ៣៩១,០៤ ពាន់លានរៀល គឺកើនឡើង ១១,០៧% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៣ ។ ការកើនឡើងនៃ ចំណូល ពន្ធប្រយោល គឺបានមកពីការកើនឡើងចំណូលពន្ធលើតម្លៃបន្ថែម ៧,៤៣% និង ចំណូលពីអាករពិសេស ១២,១៦% ។ ចំណែកឯ ចំណូលពន្ធពាណិជ្ជកម្មក្រៅប្រទេសអនុវត្តបាន ១៤០,០៨ ពាន់លានរៀល គឺកើន ឡើង ៦,៤៥% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៣ ។ កំណើននេះ គឺបានមកពីការកើនឡើង នៃចំណូល ពន្ធនាំចេញ ២៩,៩១% និង ចំណូលនៃពន្ធនាំចូល ៥,១៥% ។ ចំណូលមិនមែន សារពើពន្ធអនុវត្តបាន ៩៨,៧៩ ពាន់លានរៀល គឺ កើនឡើង ៥៨,៣១% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៣ ។ កំណើននេះបាន

មកពី ចំណូលពីវិស័យទេសចរណ៍ ១១៥,៦៩% អាករស្ថានទ្ធុត (ចំណូលពី លិខិតឆ្លងដែន និង ទិដ្ឋាការ) ២៣,៧០% និង ចំណូលមិនមែនសារពើពន្ធផ្សេងទៀត ២១៣,៦៨% ។

ជាសរុប នៅក្នុងរយៈពេលប្រាំខែ ឆ្នាំ ២០១៤ ចំណូលក្នុងស្រុកអនុវត្តបានចំនួន ៤.១៣២,៧៩ ពាន់លានរៀល គឺទាបជាង ០,១១% នៃគោលដៅប្រមូលរយៈពេលប្រាំខែ¹ និង បានកើនឡើង ២១,៨៣% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៣ ។ ចំណូលចរន្តអនុវត្តបាន ៤.១២៦,១៩ ពាន់លានរៀល គឺខ្ពស់ជាង ០,៨២% នៃគោលដៅប្រមូលរយៈពេលប្រាំខែ និង បានកើនឡើង ២២,២៧% បើធៀបទៅនឹង រយៈពេលដូចគ្នានៅឆ្នាំ ២០១៣ ។ ការកើនឡើងនេះបានមកពី ១) ចំណូលសារពើពន្ធ ២៣,៤៨% និង ២) ចំណូលមិនមែនសារពើពន្ធ ១២,៧៦% ។ ដោយឡែក ចំណូលមូលធនអនុវត្តបាន ៦,៦០ ពាន់លានរៀល គឺទាបជាង ៣៨,៨៣% នៃគោលដៅប្រមូលរយៈពេលប្រាំខែ និងបានថយចុះ ៦២,៧៥% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ កន្លងទៅ ។

៣. ការអនុវត្តចំណាយ

នៅខែ ឧសភា ឆ្នាំ ២០១៤ ចំណាយសរុបអនុវត្តបានចំនួន ៦៣៩,១១ ពាន់លានរៀល គឺ ទាបជាង ៣៤,៩៩% បើធៀបនឹង ខែ ឧសភា ឆ្នាំ ២០១៣ ។

នៅខែ ឧសភា ឆ្នាំ ២០១៤ ចំណាយចរន្តអនុវត្តបាន ៤២៤,០៦ ពាន់លានរៀល គឺទាបជាង ៣០,៤៤% បើធៀបនឹងខែ ឧសភា ឆ្នាំ ២០១៣ ក្នុងនោះ ចំណាយចរន្តសម្រាប់ក្រសួងអាទិភាពអនុវត្តបាន ១៤២,៨៥០ លានរៀល គឺទាបជាង ៥៦,៦៩% បើធៀបទៅនឹងខែ ឧសភា ឆ្នាំ ២០១៣ ។ ជាមួយ ការអនុវត្តថវិកានៅក្នុងរយៈពេលប្រាំខែក្នុង ឆ្នាំ ២០១៤ ចំណាយរបស់ក្រសួងអាទិភាពអនុវត្តបាន ៦៧៩.៧៣២ លានរៀល គឺបានទាបជាង ១៨,៨% បើធៀបទៅនឹងការអនុវត្តរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ ក្នុងនោះក្រសួងសុខាភិបាលទាបជាង ៧៤,៩៩% ក្រសួងអភិវឌ្ឍន៍ជនបទ ទាបជាង ៦,៤៦% ក្រសួងយុត្តិធម៌ទាបជាង ០,២១% ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ទាប ជាង ១១,៤២% ប៉ុន្តែ ចំណាយរបស់ក្រសួងមួយចំនួនទៀតអនុវត្តបានលឿន ដូចជា ចំណាយរបស់ក្រសួងអប់រំ យុវជន និង កីឡាខ្ពស់ជាង ៦៥,២៤% ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខ្ពស់ជាង ៦៤,២៤% ចំណាយ របស់ក្រសួងកិច្ចការនារីខ្ពស់ជាង ២៧,៧៧% និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខ្ពស់ជាង ៣៣,៨២% ។

រយៈពេលប្រាំខែ គិតត្រឹមខែ ឧសភា ចំណាយសរុបអនុវត្តបានចំនួន ៣.៥១៤,១១ ពាន់លានរៀល គឺទាបជាង ១៥,១៧% នៃគោលដៅអនុវត្តថវិការយៈពេលប្រាំខែ ឬ បានថយចុះ ១៣,២៩% បើធៀបទៅ នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣ កន្លងទៅ ។ ការថយចុះនេះ គឺដោយសារការថយចុះ ចំណាយមូលធន

¹ គោលដៅប្រមូលរយៈពេលប្រាំខែ = (ច្បាប់ថវិកាប្រចាំឆ្នាំ/១២)* ៥ខែ

៣៨,៤៩% ក្នុងនោះចំណាយមូលធនដែលមានប្រភពហិរញ្ញប្បទានពីបរទេសបានថយចុះប្រមាណ ៤៦,៩៣% បើធៀបនឹងឆ្នាំ ២០១៣ ។

៤. តុល្យភាពថវិកា

តុល្យភាពថវិកាចរន្តនៅខែ ឧសភា ឆ្នាំ ២០១៤ មានអតិរេកជាសាច់ប្រាក់ចំនួន ៤២៨,៨០ ពាន់លានរៀល និងតុល្យភាពសរុបមានអតិរេកសាច់ប្រាក់ចំនួន ២១៧,៩៩ ពាន់លានរៀល ។ ជារួមនៅរយៈពេលប្រាំខែ ឆ្នាំ ២០១៤ អតិរេកចរន្តមានចំនួន ១.៣៦០,៧៥ ពាន់លានរៀល និងតុល្យភាពសរុបមានអតិរេកចំនួន ២៨០,៥០ ពាន់លានរៀល ។







៥. សន្និដ្ឋាន

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅតែបន្តបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនូវការអនុវត្តការងារកំណែទម្រង់ និង បង្កើនប្រសិទ្ធភាពនៃការបែងចែកធនធាន តាមរយៈការខិតខំប្រមូលចំណូលថវិកាដ្ឋ និងការបំពេញឱ្យតម្រូវការចំណាយឱ្យមានប្រសិទ្ធភាព ។ ជាលទ្ធផល ការអនុវត្តថវិការយៈពេលប្រាំមួយខែក្នុងឆ្នាំ ២០១៤ នេះសម្រេចបានទៅតាមការគ្រោងទុក ជាពិសេស គឺការបន្តត្រួតពិនិត្យនិងអាទិភាពចំណាយ និង ជំរុញការផ្តល់ប្រាក់បៀវត្សបានទាន់ពេលវេលា ដើម្បីរក្សាតុល្យភាពថវិកានិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។



ការប្រៀបធៀបចំណូល និង ចំណាយឆ្នាំ ២០១៣-២០១៤

គិតជា ពាន់លានរៀល



Source: MEF

សារព្រឹត្តិបត្តិការហិរញ្ញវត្ថុ ឆ្នាំ ២០១៤/ TOFE: BUDGET IMPLEMENTATION FOR 2014

Billions of Riels	2014 C.B.L.	Implementation 6 months 50.00 %	Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14	Nov-14	Dec-14
I. DOMESTIC REVENUE	9,945.63	41.6%	4,132.79	677.14	725.72	817.63	1,081.70	830.58	-	-	-	-	-	-
I.CURRENT REVENUE	9,712.63	42.5%	4,126.19	677.14	724.81	817.25	1,080.63	826.35	-	-	-	-	-	-
a. TAX REVENUE	8,308.62	44.5%	3,698.00	650.75	671.58	720.33	927.78	727.56	-	-	-	-	-	-
Domestic tax revenue	6,544.41	45.5%	2,975.05	501.48	531.73	560.42	793.95	587.48	-	-	-	-	-	-
On income, profits, capital gain - persons	404.30	43.3%	174.93	33.44	37.59	37.30	31.16	35.43	-	-	-	-	-	-
On income, profits, capital gain - companies	1,372.30	61.3%	841.10	86.92	68.59	136.17	388.41	161.01	-	-	-	-	-	-
General taxes on goods and services	2,933.80	40.1%	1,175.33	240.55	263.89	224.72	219.08	227.09	-	-	-	-	-	-
o.w/ -Turnover taxes	30.00	33.8%	10.13	1.91	2.05	2.11	2.09	1.97	-	-	-	-	-	-
-VAT	2,903.80	40.1%	1,165.20	238.65	261.84	222.60	217.00	225.11	-	-	-	-	-	-
Taxes on specific goods	1,644.48	42.9%	705.41	129.71	144.85	144.60	143.44	142.81	-	-	-	-	-	-
Taxes on specific services	159.19	36.3%	57.79	8.90	13.69	12.51	9.17	13.52	-	-	-	-	-	-
Taxes on goods and services or activities	12.99	59.7%	7.76	0.08	0.75	2.98	0.13	3.82	-	-	-	-	-	-
Other tax revenue	17.35	73.4%	12.73	1.88	2.37	2.14	2.55	3.79	-	-	-	-	-	-
Taxes on international trade	1,764.21	41.0%	722.95	149.28	139.84	159.91	133.84	140.08	-	-	-	-	-	-
Taxes and duties on imports	1,547.27	40.4%	625.86	133.97	121.34	134.16	116.03	120.36	-	-	-	-	-	-
o.w/ -Customs duties and taxes	873.49	49.8%	435.08	95.17	84.18	91.87	79.49	84.37	-	-	-	-	-	-
-Customs fees	48.53	41.9%	20.31	4.29	3.54	4.96	3.76	3.76	-	-	-	-	-	-
-Oil product duties	352.63	26.2%	92.25	18.88	18.42	20.07	15.83	19.05	-	-	-	-	-	-
-Additional tax on oil product - Road maintenance	249.11	28.2%	70.21	14.60	11.67	16.14	15.78	12.02	-	-	-	-	-	-
-fines	0.54	420.8%	2.27	-	2.24	0.03	-	-	-	-	-	-	-	-
-Customs duties on pamacine raw materials	21.57	24.8%	5.35	1.04	0.90	1.08	1.17	1.15	-	-	-	-	-	-
Taxes and duties on exports	216.94	44.8%	97.08	15.30	18.51	25.75	17.81	19.72	-	-	-	-	-	-
o.w/ -Customs duties on rubber exports	51.76	13.4%	6.96	2.18	0.93	0.99	1.06	1.80	-	-	-	-	-	-
-Duties on export quotas	1.62	66.1%	1.07	0.16	0.18	0.44	0.13	0.16	-	-	-	-	-	-
b. NON TAX REVENUE	1,404.01	30.5%	428.19	26.39	53.24	96.92	152.85	98.79	-	-	-	-	-	-
Property income	148.10	25.0%	36.97	1.38	1.20	8.53	22.76	3.10	-	-	-	-	-	-
Rental income from land	137.95	22.6%	31.23	1.38	1.20	8.53	18.71	1.41	-	-	-	-	-	-
Revenue from public enterprises	10.15	56.5%	5.74	-	-	-	4.05	1.69	-	-	-	-	-	-
Sale of goods and services	1,033.27	29.5%	305.22	23.96	49.10	87.22	80.20	64.73	-	-	-	-	-	-
Market establishments	481.99	24.3%	117.16	2.79	16.25	39.31	34.61	24.20	-	-	-	-	-	-
Nonmarket establishments	68.74	29.9%	20.53	1.97	2.31	5.78	6.98	3.48	-	-	-	-	-	-
Administrative fees	466.03	34.7%	161.86	18.06	29.87	40.79	37.27	35.87	-	-	-	-	-	-
Rental income from invested assets	16.51	34.3%	5.67	1.13	0.67	1.34	1.35	1.18	-	-	-	-	-	-
Airport tax	-	-	-	-	-	-	-	-	-	-	-	-	-	-
Other non tax	222.64	38.6%	85.99	1.05	2.93	1.17	49.88	30.96	-	-	-	-	-	-
o.w/ Privatizations of public enterprises	45.92	0.0%	-	-	-	-	-	-	-	-	-	-	-	-
o.w/ Disposal of fixed assets	-	-	1.34	-	0.27	0.22	-	0.86	-	-	-	-	-	-
2. CAPITAL REVENUE	233.00	2.8%	6.60	-	0.91	0.38	1.07	4.23	-	-	-	-	-	-
Other financial investments	233.00	2.8%	6.60	-	0.91	0.38	1.07	4.23	-	-	-	-	-	-
II. BUDGET EXPENDITURE	13,264.70	26.5%	3,520.85	323.38	781.30	887.74	888.08	640.35	-	-	-	-	-	-
1. CURRENT EXPENDITURE	8,268.70	29.4%	2,427.25	203.41	654.56	573.74	571.49	424.06	-	-	-	-	-	-
a. Wages	3,782.87	39.6%	1,497.62	72.52	452.51	334.97	339.98	297.64	-	-	-	-	-	-
Personnel charges-civil administrative	2,447.75	37.4%	914.29	34.22	258.82	219.02	220.39	181.84	-	-	-	-	-	-
o.w/ Diplomatic salary	3.43	46.1%	1.58	0.03	-	0.87	-	0.68	-	-	-	-	-	-
Personnel charges-national defence and security	1,359.69	42.3%	574.64	37.19	191.52	114.07	117.82	114.04	-	-	-	-	-	-
b. Non wage	4,485.83	20.7%	929.64	130.89	202.05	238.77	231.51	126.42	-	-	-	-	-	-
Purchases	1,122.75	16.1%	180.54	0.13	68.65	56.65	31.77	23.35	-	-	-	-	-	-
Maintenance supplies	237.94	4.9%	11.77	0.03	1.98	3.66	2.88	3.22	-	-	-	-	-	-
Office supplies	146.19	10.8%	15.83	0.02	1.30	4.99	5.02	4.49	-	-	-	-	-	-
Food and agricultural products	115.52	40.6%	46.85	-	21.23	11.38	11.87	2.37	-	-	-	-	-	-

តារាងប្រតិបត្តិការហិរញ្ញវត្ថុ ឆ្នាំ ២០១៤/ TOFE: BUDGET IMPLEMENTATION FOR 2014

Billions of Riels	2014 C.B.L.	Implementation 6 months 50.00 %		Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14	Nov-14	Dec-14
Clothing and distinctions	114.48	2.4%	2.77	-	0.93	1.35	0.35	0.14	-	-	-	-	-	-	-
Small tools, material, furniture and equip.	267.92	30.5%	81.80	-	41.32	29.79	4.71	5.99	-	-	-	-	-	-	-
Water and energy	123.74	16.6%	20.60	0.07	1.76	5.38	6.73	6.65	-	-	-	-	-	-	-
Sanitary and health products	114.62	0.5%	0.58	-	0.02	0.08	0.11	0.36	-	-	-	-	-	-	-
Other supplies	2.34	14.6%	0.34	-	0.11	0.02	0.11	0.11	-	-	-	-	-	-	-
External services	406.41	26.3%	106.73	8.02	23.06	35.27	20.31	20.06	-	-	-	-	-	-	-
o.w/ - Building rentals of expenses	13.63	66.9%	9.12	1.57	0.07	5.20	0.24	2.03	-	-	-	-	-	-	-
-Maintenance and repairs	348.28	25.5%	88.78	6.45	22.04	28.14	19.03	13.12	-	-	-	-	-	-	-
Other services	411.98	24.9%	102.48	2.93	21.29	31.39	23.56	23.31	-	-	-	-	-	-	-
o.w/ -External staff	19.30	32.4%	6.25	0.37	0.79	2.55	0.79	1.75	-	-	-	-	-	-	-
-Public relations and advertizing	155.54	20.0%	31.10	1.26	6.14	10.39	4.95	8.35	-	-	-	-	-	-	-
-Transportation and mission costs: Inland	136.63	23.7%	32.34	0.06	7.18	7.77	10.19	7.13	-	-	-	-	-	-	-
-Transportation and mission costs: Abroad	80.33	35.4%	28.40	1.20	6.90	8.32	6.92	5.05	-	-	-	-	-	-	-
-Mail and telecommunication costs	16.81	20.9%	3.51	0.02	0.19	2.18	0.31	0.81	-	-	-	-	-	-	-
Financial charges	230.88	37.6%	86.92	17.21	6.05	43.40	3.97	16.28	-	-	-	-	-	-	-
o.w/ -Interests on domestic debt	230.88	0.0%	-	-	-	-	-	-	-	-	-	-	-	-	-
-Interests on external debt	-	-	86.61	17.21	6.00	43.40	3.71	16.28	-	-	-	-	-	-	-
Subsidy and Social assistants	1,527.69	26.7%	408.15	102.60	38.52	71.98	151.82	43.25	-	-	-	-	-	-	-
o.w/ -Subsidies to regional and local authorities	375.33	47.0%	176.30	91.68	8.67	-	75.95	-	-	-	-	-	-	-	-
-Subsidies to administrative institutions	120.18	29.8%	35.87	-	0.12	15.32	4.29	16.14	-	-	-	-	-	-	-
-Social assistance	670.07	12.8%	85.49	4.12	15.08	26.99	32.65	6.64	-	-	-	-	-	-	-
-Subsidies to cultural and social entities	79.68	30.9%	24.58	-	4.93	10.76	3.82	5.07	-	-	-	-	-	-	-
Other non wage	786.12	5.7%	44.82	-	44.47	0.09	0.08	0.18	-	-	-	-	-	-	-
o.w/ -Other unallocation	621.05	0.0%	-	-	-	-	-	-	-	-	-	-	-	-	-
-Unexpected expenditures	30.00	0.0%	-	-	-	-	-	-	-	-	-	-	-	-	-
2. CAPITAL	4,996.00	21.9%	1,093.59	119.97	126.75	314.00	316.59	216.28	-	-	-	-	-	-	-
Domestic Financing	1,536.00	19.5%	299.12	-	40.63	83.05	91.14	84.30	-	-	-	-	-	-	-
Tangible fixed assets and land	1,461.08	18.3%	268.02	-	40.63	83.05	80.82	63.53	-	-	-	-	-	-	-
-Investment	-	-	-	-	-	-	-	-	-	-	-	-	-	-	-
-Counterpart	-	-	-	-	-	-	-	-	-	-	-	-	-	-	-
-Budget Support	-	-	-	-	-	-	-	-	-	-	-	-	-	-	-
Fixed assets under construction	-	-	-	-	-	-	-	-	-	-	-	-	-	-	-
Equity participation and related shares	-	-	-	-	-	-	-	-	-	-	-	-	-	-	-
Other financial investments	74.93	41.5%	31.10	-	-	-	10.33	20.77	-	-	-	-	-	-	-
External assistance (Project)	3,460.00	23.0%	794.47	119.97	86.11	230.95	225.45	131.99	-	-	-	-	-	-	-
CURRENT DEF/SURPL.comt (I-I-II.1)	1,443.92	117.7%	1,698.93	473.74	70.25	243.51	509.15	402.29	-	-	-	-	-	-	-
OVERALL DEF/SURPL.comt (I-II)	(3,319.08)	-18.4%	611.94	353.77	(55.58)	(70.11)	193.62	190.24	-	-	-	-	-	-	-
3. Expenditure adjustments	-	-	(338.18)	(298.91)	(68.79)	18.68	(15.67)	26.51	-	-	-	-	-	-	-
Civil administration	-	-	(338.18)	(298.91)	(68.79)	18.68	(15.67)	26.51	-	-	-	-	-	-	-
CURRENT DEF/SURPL.cash(comt.+3)	1,443.92	94.2%	1,360.75	174.83	1.46	262.19	493.48	428.80	-	-	-	-	-	-	-
OVERALL DEF/SURPL.cash (com.+3)	(3,319.08)	-8.2%	273.76	54.86	(124.37)	(51.42)	177.95	216.75	-	-	-	-	-	-	-
III. FINANCING	3,319.08	-8.2%	(273.76)	(54.86)	124.37	51.42	(177.95)	(216.75)	-	-	-	-	-	-	-
1. FOREIGN FINANCING	3,389.08	19.6%	663.96	101.02	74.72	162.01	239.05	87.15	-	-	-	-	-	-	-
a. Budget support	260.00	0.0%	-	-	-	-	-	-	-	-	-	-	-	-	-
-Debt and related liabilities-budget support	260.00	0.0%	-	-	-	-	-	-	-	-	-	-	-	-	-
b. Project aid	3,460.00	22.8%	790.37	111.15	84.25	216.90	247.76	130.31	-	-	-	-	-	-	-
Spent	3,460.00	23.0%	794.47	119.97	86.11	230.95	225.45	131.99	-	-	-	-	-	-	-

គម្រោងប្រតិបត្តិការហិរញ្ញវត្ថុ ឆ្នាំ ២០១៤/ TOFE: BUDGET IMPLEMENTATION FOR 2014

Billions of Riels	2014 C.B.L.	Implementation 6 months 50.00 %	Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14	Nov-14	Dec-14
-Grants	1,210.00	0.0%	-	-	-	-	-	-	-	-	-	-	-	-
Commodity supports-bilaterals	1,210.00	0.0%	-	-	-	-	-	-	-	-	-	-	-	-
-Debt and related liabilities	2,250.00	35.3%	794.47	119.97	86.11	230.95	225.45	131.99	-	-	-	-	-	-
Foreign borrowing	2,250.00	35.3%	794.47	119.97	86.11	230.95	225.45	131.99	-	-	-	-	-	-
Multilateral	2,250.00	2.5%	56.50	12.55	5.05	20.23	11.40	7.27	-	-	-	-	-	-
Bilateral	-	-	737.97	107.42	81.06	210.72	214.05	124.71	-	-	-	-	-	-
Pending			(4.10)	(8.82)	(1.86)	(14.05)	22.31	(1.68)	-	-	-	-	-	-
c. Amortization on external debts	(330.92)	38.2%	(126.42)	(10.13)	(9.53)	(54.90)	(8.71)	(43.15)	-	-	-	-	-	-
2. DOMESTIC FINANCING	(70.00)	1210.9%	(847.61)	(459.50)	183.18	(369.91)	(196.56)	(4.81)	-	-	-	-	-	-
a. Net bank financing (monetary suvey)	(70.00)	612.0%	(428.37)	(303.02)	438.10	20.36	(572.53)	(11.27)	-	-	-	-	-	-
- Government's deposits	(21.71)	1973.6%	(428.37)	(303.02)	438.10	20.36	(572.53)	(11.27)	-	-	-	-	-	-
b. Other MEF's account	-	-	-	-	-	-	-	-	-	-	-	-	-	-
Cash Riels in provincial Trea.			-	-	-	-	-	-	-	-	-	-	-	-
- NEC special account			-	-	-	-	-	-	-	-	-	-	-	-
c. Treasury Bill (From bidding)			-	-	-	-	-	-	-	-	-	-	-	-
Formular			-	-	-	-	-	-	-	-	-	-	-	-
Current account			-	-	-	-	-	-	-	-	-	-	-	-
d. Private sectors	-	-	(337.28)	(261.24)	(38.54)	(8.94)	(18.83)	(9.72)	-	-	-	-	-	-
- Internal loans contracted			-	-	-	-	-	-	-	-	-	-	-	-
- Internal loans amortization			-	-	-	-	-	-	-	-	-	-	-	-
- Individual acct. & security deposits			(337.28)	(261.24)	(38.54)	(8.94)	(18.83)	(9.72)	-	-	-	-	-	-
e. \$Acc.-gap between NBC &MEF			(81.96)	104.76	(216.39)	(381.32)	394.81	16.18	-	-	-	-	-	-
3. OUTSTANDING OPERATIONS			(90.11)	303.63	(133.52)	259.33	(220.45)	(299.09)	-	-	-	-	-	-
Error			0.00	(0.00)	(0.00)	0.00	0.00	0.00	-	-	-	-	-	-
Memorandum Item :			-						-	-	-	-	-	-
Exchange rate (R/\$)				3,995	3,984	4,002	4,015	4,025	-	-	-	-	-	-
Provincial revenue	709.49	38.4%	272.70	54.35	67.81	47.02	35.59	67.93	-	-	-	-	-	-
o.w. provincial tax revenue	543.86	28.5%	154.98	25.10	22.60	43.58	34.23	29.46	-	-	-	-	-	-
o.w. prov. non-tax revenue	26.71	35.6%	9.51	2.31	1.63	2.63	1.36	1.56	-	-	-	-	-	-
o.w. prov. Transfer from central	138.92	77.9%	108.22	26.94	43.57	0.81	(0.00)	36.90	-	-	-	-	-	-
Provincial expenditure	487.70	29.1%	141.89	0.01	34.25	36.99	28.82	41.82	-	-	-	-	-	-
o.w. wage and salary	52.49	59.5%	31.24	0.01	9.71	9.19	5.90	6.43	-	-	-	-	-	-
o.w. non-wage	327.34	29.3%	96.03	-	16.30	27.40	17.19	35.14	-	-	-	-	-	-
o.w. investment	107.87	13.6%	14.63	-	8.24	0.41	5.73	0.25	-	-	-	-	-	-
Provincial Balance	221.79	59.0%	130.81	54.35	33.55	10.03	6.77	26.11	-	-	-	-	-	-
Contribution from casino and Lottery	89.69	40.7%	36.53	4.45	9.01	8.33	7.48	7.25	-	-	-	-	-	-
8 Priority sectors	2,971.61	22.9%	679.73	11.11	184.58	146.79	194.40	142.85	-	-	-	-	-	-

ភ្នំពេញ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៤

អគ្គនាយកនៃអគ្គនាយកដ្ឋាន

ប្រធាននាយកដ្ឋានស្ថិតិ

ប្រធានការិយាល័យ

គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ:

ស្ថិតិហិរញ្ញវត្ថុសាធារណៈ:

ហង់ វិសុទ្ធ

សេចក្តីសង្ខេបស្តីពីស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល



ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺជាស្ថិតិហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណូល ចំណាយ ទ្រព្យសកម្ម និងបំណុលរបស់រដ្ឋាភិបាល ។ គោលបំណងសំខាន់របស់ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលគឺផ្តល់នូវជាមូលដ្ឋានជាទស្សនទាន ក៏ដូចជាផ្តល់គោលការណ៍សមស្រប សម្រាប់ការវិភាគ ការវាយតម្លៃ ការរៀបចំផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវា និងការបែងចែកចំណូលប្រកបដោយសមធម៌ និងប្រសិទ្ធិភាព ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចងក្រងស្តង់ដារស្ថិតិនេះឡើង និងកែសម្រួលជាបន្តបន្ទាប់ ដោយបានបន្ស៊ីអោយមានសង្គតភាពជាមួយនឹងប្រព័ន្ធស្ថិតិផ្សេងៗទៀត ដូចជាប្រព័ន្ធគណនីជាតិ (System of National Accounts) ជញ្ជីងទូទាត់ក្រៅប្រទេស (Balance of Payment) និងទន្ធប្រមូលរូបិយវត្ថុ (Monetary Aggregates) ជាដើម ។ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (Statement of Government Operations) និងរបាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ (Statement of Sources and Uses of Cash) ។

របាយការណ៍ប្រតិបត្តិការស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ជាតារាងស្ថិតិដែលបានធ្វើការកត់ត្រាលទ្ធផលតាមមូលដ្ឋានគណនីបង្ករ (Accrual Basic) នៅគ្រប់អន្តរកម្ម ក្នុងរយៈពេលគណនីយកម្មរបស់រដ្ឋាភិបាល រួមមានអន្តរកម្មដែលមានឥទ្ធិពលទៅលើទ្រព្យសម្បត្តិសុទ្ធ ដូចជាប្រតិបត្តិការចំណូលនិងចំណាយ អន្តរកម្មនៅក្នុងទ្រព្យមិនមែនហិរញ្ញវត្ថុ ដែលនាំអោយមានបម្រែបម្រួលទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មក្នុងទ្រព្យហិរញ្ញវត្ថុនិងហិរញ្ញប្បទានដែលនាំអោយមានបម្រែបម្រួលទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។

របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ គឺជារបាយការណ៍បង្ហាញអំពីសកម្មភាពប្រតិបត្តិការលំហូរសាច់ប្រាក់ ដោយកត់ត្រាតាមមូលដ្ឋានគណនីសាច់ប្រាក់ (Cash Basic) ។ របាយការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រើប្រាស់របស់រដ្ឋាភិបាល ។ របាយការណ៍ប្រភព និងការប្រើប្រាស់សាច់ប្រាក់នេះគឺជាការសរុបសាច់ប្រាក់ ដែលបានមកពីប្រតិបត្តិការចរន្ត អន្តរកម្មទ្រព្យមិនមែនហិរញ្ញវត្ថុ និងអន្តរកម្មទាក់ទងទៅនឹងទ្រព្យជាហិរញ្ញវត្ថុ និងបំណុល ។ របាយការណ៍ប្រភពនិងការប្រើប្រាស់សាច់ប្រាក់ ឆ្លុះបញ្ចាំងអំពីការកត់ត្រា នៅពេលដែលមានប្រតិបត្តិការសាច់ប្រាក់ ។

ដោយផ្អែកលើមូលដ្ឋានប្រព័ន្ធគណនេយ្យ និងមូលដ្ឋាននៃការកត់ត្រាបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំស្តង់ដារ GFS តាមទម្រង់របាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល និងអមដោយតារាងប្រតិបត្តិការតាមផ្នែកចំនួនបីគឺចំណូល ចំណាយ និងទ្រព្យនិងបំណុល ។



Statement of Government Operations

Million Riels	Jan-14	Feb-14	Mar-14	Apr-14	May-14	Jun-14	Jul-14	Aug-14	Sep-14	Oct-14
Accounting method:	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
TRANSACTIONS AFFECTING NET WORTH:										
A1 Revenue	677,144	724,804	817,246	1,031,917	826,194	0	0	0	0	0
A11 Taxes	649,206	669,604	719,273	926,001	724,083	0	0	0	0	0
A12 Social contributions	0	0	0	0	0	0	0	0	0	0
A13 Grants	0	0	210	0	0	0	0	0	0	0
A14 Other revenue	27,939	55,200	97,763	105,916	102,111	0	0	0	0	0
A2 Expense	203,407	654,551	573,740	571,410	423,902	0	0	0	0	0
A21 Compensation of employees	68,309	396,395	273,072	296,802	254,625	0	0	0	0	0
A22 Use of goods and services	11,076	113,005	123,306	75,647	66,714	0	0	0	0	0
A23 Consumption of fixed capital	0	0	0	0	0	0	0	0	0	0
A24 Interest	17,213	6,002	43,403	3,713	16,283	0	0	0	0	0
A25 Subsidies	6,792	7,444	12,488	16,217	11,513	0	0	0	0	0
A26 Grants	91,680	11,060	21,733	99,128	20,023	0	0	0	0	0
A27 Social benefits	4,216	60,465	72,069	51,903	44,064	0	0	0	0	0
A28 Other expense	4,121	60,180	27,669	28,000	10,681	0	0	0	0	0
GOB Gross operating balance (1-2+23+NOBz)	473,737	70,253	243,505	460,507	402,292	0	0	0	0	0
NOB Net operating balance (1-2+NOBz)^{c/}	473,737	70,253	243,505	460,507	402,292	0	0	0	0	0
TRANSACTIONS IN NONFINANCIAL ASSETS:										
A31 Net Acquisition of Nonfinancial Assets	118,949	125,982	310,945	257,661	194,278	0	0	0	0	0
A311 Fixed assets	118,949	125,982	308,955	257,661	194,278	0	0	0	0	0
A312 Change in inventories	0	0	0	0	0	0	0	0	0	0
A313 Valuables	0	0	0	0	0	0	0	0	0	0
A314 Nonproduced assets	0	0	1,990	0	0	0	0	0	0	0
NLB Net lending / borrowing (1-2+NOBz-31)	354,789	-55,729	-67,440	202,846	208,014	0	0	0	0	0
TRANSACTIONS IN FINANCIAL ASSETS AND LIABILITIES (FINANCING):										
A32 Net acquisition of financial assets	-105,364	-89,103	101,293	407,395	310,719	0	0	0	0	0
A321 Domestic	-105,364	-89,103	101,293	407,395	310,719	0	0	0	0	0
A322 Foreign	0	0	0	0	0	0	0	0	0	0
A33 Net incurrence of liabilities	-460,153	-33,374	168,732	204,549	102,705	0	0	0	0	0
A331 Domestic	-560,153	-107,330	9,741	-34,505	16,791	0	0	0	0	0
A332 Foreign	100,000	73,956	158,991	239,054	85,914	0	0	0	0	0
Vertical check: Difference between net lending/borrowing and financing (1-2-31=32-33-NLBz=0)	0	0	0	0	0	0	0	0	0	0

a/ Consolidation of budgetary, extrabudgetary, and social security funds (columns 1, 2, 3).

b/ Consolidation of central government, state governments, and local governments (columns 5, 6, 7).

c/ The net operating balance should *only* be calculated if consumption of fixed capital (23) has a nonzero value. Otherwise, only the gross operating balance should be calculated.